

## របៀបកំណត់ គែម/រឹម (Margin) របស់ទំព័រក្រដាស


ជាទូទៅនៅតាមមន្ទីរពេទ្យនានាដែលមានការដាក់អោយប្រើប្រាស់ប្រព័ន្ធអេក្រូមត្រីចកត់ត្រានិងគ្រប់គ្រងទិន្នន័យអ្នកជំងឺពីក្រសួងសុខាភិបាលដែលមានការគាំទ្រជំនួយផ្នែកបច្ចេកទេសដោយអង្គការ URC តែងតែមានការប្រើប្រាស់គេហទំព័រ Mozilla Firefox ដែលជាផ្នែកជំនួយក្នុងការបើកទំព័រដើម្បីកត់ត្រាអ្នកជំងឺដែលចូលខ្លួនមកទទួលសេវាកម្មនានារបស់មន្ទីរពេទ្យ ។ នៅក្នុងដំណើរការព្រឹត្តិការណ៍ជាធរមានអ្នកជំងឺ ដើម្បីរៀបចំជាសំណុំឯកសារសំរាប់អ្នកជំងឺប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងការព្រឹត្តិការណ៍ជំរើមប័ត្រនូវរាល់ការចំណាយនានារបស់អ្នកជំងឺនៅក្នុងការប្រើប្រាស់សេវាកម្មនានា។

ខាងក្រោមនេះគឺជាដំណើរការនៃការកំណត់គែមរបស់ទំព័រក្រដាសដែលព្រឹត្តិការណ៍មកតាមរយៈកម្មវិធី **UBUNTU**៖


# I. ការកំណត់ Margin of Label (ការចុះឈ្មោះអ្នកជំងឺ)

## I.1. Printer Property:


a. សូមយកម៉ៅ  ទៅចុចលើពាក្យ Start ដែលនៅផ្នែកខាងលើឆ្វេងដៃ នៅក្នុងផ្ទាំងបង្ហាញ




បន្ទាប់មកវានឹងលិចឡើងនូវផ្ទាំងដូចខាងក្រោម:



b. រួចហើយសូមវាយបញ្ចូលពាក្យ Printer ទៅលើប្រអប់ ដើម្បីស្វែងរក





c. ពេលនេះសូមចុចលើរូបម៉ាស៊ីនព្រីន




ពេលនោះអ្នកនឹងបានឃើញម៉ាស៊ីនព្រីនដែលអ្នកបានបង្កើតរួចហើយនោះ ដូចរូបដែលបានបង្ហាញខាងលើនេះ

d. ម៉ៅខាងស្តាំពីលើរូបម៉ាស៊ីនព្រីន ដែលបានចុចរួចនោះ ហើយជ្រើសរើសយកពាក្យ Properties




បន្ទាប់ពីចុចលើពាក្យ Properties ហើយវានឹងមានលិចឡើងនូវផ្ទាំងនេះ

e. បន្ទាប់មកត្រូវធ្វើការជ្រើសរើសយកជំរើសព្រីនធី (Printer Options)



1. រួចសូមប្តូរទំហំក្រដាសទៅជា A5
2. និងប្តូរ Print Density=Extra Light (1)


f. ជ្រើសរើសយកជំរើសការងារ (Job Options)




1. ប្តូរ Scaling = 60%
2. ប្តូរ Characters per inch = 25
3. ប្តូរ Lines per inch = 14
4. ចុចលើ Apply
5. ចុចលើ OK

I.2. Page set up in Firefox:


a. សូមចុចលើពាក្យ រូបសត្វកញ្ជ្រោងភ្លើងទោបផែនដី ដែលនៅផ្នែកខាងឆ្វេងដៃនៅក្នុងផ្ទាំងអេក្រង់




b. បន្ទាប់មកសូមចុចលើ File ដែលស្ថិតនៅផ្នែកខាងលើនៃផ្ទាំង រួចហើយ ជ្រើសរើសពាក្យ Print Preview



c. បន្ទាប់មកសូមរើសយកពាក្យ Page Setup




បន្ទាប់ពីចុចលើពាក្យ Print Preview រួចវានឹងលិចឡើងនូវផ្ទាំងមួយដូចខាងក្រោម:




1. រួចហើយសូមធ្វើការចុចជ្រើសរើសទំហំក្រដាស = A5
2. ហើយសូមចុចលើ Apply ដើម្បីរក្សាព័ត៌មានដែលបានកែប្រែរួច

d. បន្ទាប់មកសូម Print ទៅជា PDF File ដើម្បីរក្សាទុកជាប់ព័ត៌មានទាំងអស់ សូមអនុវត្តដូច a និង b។ (ត្រង់ចំណុច c សូមធ្វើការជ្រើសរើសយកពាក្យ Print

Print



បន្ទាប់មកសូមវាងបង្ហាញនូវផ្ទាំងរូបភាពដូចខាងក្រោម ដោយធ្វើការជ្រើសរើសយកការព្រីនជា PDF (មានន័យថាមិនចាំបាច់ធ្វើការព្រីនជាគ្រឿងសរទេ)




e. បន្ទាប់មកត្រូវចុចលើពាក្យ Print

e




I.3. Firefox configuration:


- a. សូមចុចលើពាក្យ រូបសត្វកញ្ជ្រោងភ្លើងអោយផែនដី  ដែលនៅផ្នែកខាងឆ្វេងដៃនៅក្នុងផ្ទាំងអេក្រង




- b. វាយបញ្ចូលពាក្យ : "about:config" ទៅក្នុងកន្លែងស្វែងរក ឬបញ្ចូលអស៊ីយដ្ឋាន



c. ចុចលើពាក្យ : "I'll be careful, I promise"




វានឹងបង្ហាញផ្ទាំងរូបភាពដូចខាងក្រោម:



d. រួចវាយបញ្ចូលពាក្យ : "Margin" ក្នុងកន្លែង ស្វែងរក បន្ទាប់មកសូមធ្វើការ កែប្រែព័ត៌មានដូចខាងក្រោម៖


- print.print\_extra\_margin=0
- print.print\_margin\_bottom=0
- print.print\_margin\_left=0
- print.print\_margin\_right=0
- print.print\_margin\_top=0
- print.print\_unwriteable\_margin\_bottom=0
- print.print\_unwriteable\_margin\_left=25
- print.print\_unwriteable\_margin\_right=25
- print.print\_unwriteable\_margin\_top=10




## II. ការកំណត់ Margin of Invoice (ការបង់ថ្លៃសេវា)

### II.1. Printer Property


- a. សូមយកម៉ៅ  ទៅចុចលើពាក្យ Start ដែលនៅផ្នែកខាងលើឆ្វេងដៃ នៅក្នុងផ្ទាំងអេក្រង់




បន្ទាប់មកវានឹងលិចឡើងនូវផ្ទាំងដូចខាងក្រោម:




b. រួចហើយសូមវាយបញ្ចូលពាក្យ Printer ទៅលើប្រអប់ ដើម្បីស្វែងរក




c. ពេលនេះសូមចុចលើរូបម៉ាស៊ីនព្រីន



d. ម៉ៅខាងស្តាំពីលើរូបម៉ាស៊ីនព្រីន ដែលបានចុចរួចនោះ ហើយគុសលើពាក្យ Enabled




e. មើរខាងស្តាំពីលើរូបម៉ាស៊ីន ព្រីនធី ដែលបានចុចរួចនោះ ហើយ ធ្វើការ ជ្រើសរើសយកពាក្យ Properties





f. ហើយរើសយក Printer Options រួចបំពេញព័ត៌មានដូចខាងក្រោម:

1. កែប្រែ Paper Size = A4
2. កែប្រែ Print Density = Medium (3)
3. ចុចលើ Apply
4. ចុចលើ OK




## II.2. Page Setup


- a. សូមចុចលើពាក្យ រូបសត្វកញ្ជ្រោងភ្លើងរោមផែនដី  ដែលនៅផ្នែកខាងឆ្វេងដៃនៅក្នុងផ្ទាំងអេក្រង




- b. សូមចុចលើ File រួច ជ្រើសរើសពាក្យ Print



នោះអ្នកនឹងបានឃើញផ្ទាំងមួយដូចខាងក្រោម៖




c. បន្ទាប់មកសូមជ្រើសរើសផ្ទាំង Page Setup រួចសូមបំពេញព័ត៌មាន Scale និងទំហំក្រដាសដូចខាងក្រោម៖




- Scale=98%
- Paper size=A4




d. បន្ទាប់មកសូមជ្រើសរើសផ្ទាំង Options



នោះវានឹងមានផ្ទាំងមួយលិចឡើងនូវផ្ទាំងរូបភាព ហើយធ្វើការប្តូរព័ត៌មាន  
នេតាយទៅជាទទេរទាំងអស់ (Blank) ដូចរូបខាងក្រោមនេះ៖




e. រួចហើយសូមជ្រើសរើសផ្ទាំង General រួចចុចលើ PDF ដើម្បីរក្សាទុក រាល់ព័ត៌មានទាំងអស់ដែលបានកែប្រែរួចអោយជាប់នៅក្នុងប្រព័ន្ធ




f. បន្ទាប់មកត្រូវចុចលើពាក្យ Print

### II.3. Configuration in Firefox


- a. សូមចុចលើពាក្យ រូបសត្វកញ្ជ្រោងភ្លើងរោមផែនដី  ដែលនៅផ្នែកខាងឆ្វេងដៃនៅក្នុងផ្ទាំងអេក្រង




- b. វាយបញ្ចូលពាក្យ : "about:config" ទៅក្នុងកន្លែងស្វែងរក ឬបញ្ចូលអស៊ីយដ្ឋាន



c. ចុចលើពាក្យ : "I'll be careful, I promise"



វានឹងបង្ហាញផ្ទាំងរូបភាពដូចខាងក្រោម:



d. រួចវាយបញ្ចូលពាក្យ : "Margin" ក្នុងកន្លែង ស្វែងរក បន្ទាប់មកសូមធ្វើការ ទឹកប្រៃពតិមានដូចខាងក្រោម៖

- print.print\_extra\_margin=0
- print.print\_margin\_bottom=0
- print.print\_margin\_left=0

- print.print\_margin\_right=0
- print.print\_margin\_top=0
- print.print\_unwriteable\_margin\_bottom=0
- print.print\_unwriteable\_margin\_left=10
- print.print\_unwriteable\_margin\_right=10
- print.print\_unwriteable\_margin\_top=25

